



ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
AGRICULTURAL AND RURAL DEVELOPMENT BANK

ដើម្បីកសិករនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

ការវិវត្តនៃសេដ្ឋកិច្ចសកល

ក្នុងខែធ្នូ ឆ្នាំ២០២២

រៀបចំដោយ អង្គភាពស្រាវជ្រាវនៃធនាគារ ARDB

ចេញផ្សាយខែ កុម្ភៈ ឆ្នាំ ២០២៣

ទស្សនវិស័យកំណើនសេដ្ឋកិច្ចសកលនៅបន្តមានសភាពអាចអូ ប៉ុន្តែ ស្ថានភាពនិងអារក្សកំប៉តនៃការថយចុះសេដ្ឋកិច្ចជាសកលអាចនឹងបង្កឱ្យមានការរំខាន

ចំពោះសកលលោកទាំងមូល, ការព្យាករណ៍កំណើន ផ.ស.ស សកល សម្រាប់ឆ្នាំ២០២៣ មិនត្រូវបានកែសម្រួលទេ ពោលគឺ កំណើន ផ.ស.ស ត្រូវបានរក្សានៅចំនួន ១,៣០% ដូចនៅនឹងការព្យាករណ៍ពីខែតុលា និងខែវិច្ឆិកាកន្លងទៅ ដោយហេតុថាការបន្តការព្យាករណ៍ជាបន្តបន្ទាប់ដែលបានធ្វើឡើងនៅក្នុងរយៈពេលជាច្រើនខែនៃឆ្នាំ២០២២ បានបិទបញ្ចប់ ។ ទស្សនវិស័យកំណើន ផ.ស.ស សកល សម្រាប់ឆ្នាំ២០២៣ នេះ នៅតែបន្តមានទស្សនវិស័យកំណើនទន់ខ្សោយខ្លាំង បើធៀបនឹងអត្រាកំណើន ៣% ដែលបានព្យាករណ៍សម្រាប់ឆ្នាំ២០២២ ។ ទោះបីយ៉ាងនេះក្តី, សម្ព័ន្ធកំណើន ផ.ស.ស សកល ក្នុងអត្រាកំណើនដ៏ទាបបំផុត (គិតជាអត្រាជាត្រីមាស) ត្រូវបានរំពឹងថា កើតមាននៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២ ជាជាង នៅក្នុងឆ្នាំ២០២៣, ហើយកំណើន ផ.ស.ស សកល ក៏គួរតែមានភាពល្អប្រសើរឡើង ខណៈដែលឆ្នាំ២០២៣ ឈានចូលមកដល់ ។

Summary of international GDP forecasts (% year)

	2021	2022	2023	2024
World GDP (US\$ weighted)	6.0	3.0	1.3	2.7
Advanced Economies	5.3	2.6	0.2	1.4
Emerging Markets	7.0	3.5	2.9	4.3

Source: Oxford Economics


នៅក្នុងការព្យាករណ៍នៅខែធ្នូ ឆ្នាំ២០២២ នេះ, ទិន្នន័យសេដ្ឋកិច្ចនៅតែបន្តបង្ហាញអំពីទស្សនវិស័យកំណើនដ៏ទន់ខ្សោយ, ប៉ុន្តែ ទិន្នន័យសេដ្ឋកិច្ចនេះ មិនឱ្យជាសញ្ញាថាសេដ្ឋកិច្ចនៃប្រទេសនានានៅលើសកលលោកកំពុងធ្លាក់ចូលទៅក្នុងឱនភាពកាន់តែជ្រៅឡើយ ។ ជាការពិតណាស់, នៅក្នុងបរិការណ៍ដែលមានផលប៉ះពាល់ជាច្រើនដល់សេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២២ កន្លងទៅនេះ, សេដ្ឋកិច្ចសកល និងជាពិសេសសេដ្ឋកិច្ចតំបន់អឺរ៉ុប ហាក់ពិតជាបានបិទបញ្ចប់ឆ្នាំ២០២២ នេះ ជាមួយនឹងភាពធន់នៃសេដ្ឋកិច្ចនៅនឹងវិបត្តិ ។

ជាមួយគ្នានេះ, បើទោះបីជាសេដ្ឋកិច្ចនៃប្រទេសភាគច្រើននៅតំបន់អឺរ៉ុប, សេដ្ឋកិច្ចសហរដ្ឋអាមេរិក, និងសេដ្ឋកិច្ចប្រទេសកាណាដា នៅតែត្រូវបានរំពឹងថានឹងធ្លាក់ក្នុងឱនភាពសេដ្ឋកិច្ច, ក៏កត្តាជាច្រើន ដូចជា ភាពធន់នាពេលថ្មីៗនៃសេដ្ឋកិច្ច (ដែលឆ្លុះបញ្ចាំងតាមរយៈទិន្នន័យសេដ្ឋកិច្ច) និងការធ្លាក់ចុះនៃអតិផរណារួម (Headline Inflation) សបញ្ជាក់ឱ្យឃើញថាហានិភ័យដែលកំណើន ផ.ស.ស នឹងមានការធ្លាក់ចុះបន្ថែមទៀតនៅតាមប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០២៣ មានកម្រិតទាបជាងមុនដែរ ។

ជារួម, សម្រាប់ឆ្នាំ២០២៣ ថ្មីនេះ សេដ្ឋកិច្ចសកលនៅតែត្រូវបានរំពឹងថានឹងធ្លាក់ក្នុងឱនភាពសេដ្ឋកិច្ច, ប៉ុន្តែ សម្ព័ន្ធកំណើនសេដ្ឋកិច្ចសកល ក្នុងអត្រាកំណើនដ៏ទាបបំផុត (គិតជាអត្រាជាត្រីមាស) ត្រូវបានរំពឹងថាកើតមាននៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២ ជាជាង នៅក្នុងឆ្នាំ២០២៣ ហើយកំណើន

សេដ្ឋកិច្ចសកលក៏គួរតែមានភាពល្អប្រសើរឡើងនៅក្នុងឆ្នាំ២០២៣ ។ ជាមួយគ្នានេះ, ក្នុងពេលបច្ចុប្បន្ន ជញ្ជីងនៃហានិភ័យ (Balance of Risks) សម្រាប់សេដ្ឋកិច្ចសកល ក៏ត្រូវបានព្យាករថានឹងមិនសូវងាកទៅ រកហានិភ័យនៃការធ្លាក់ចុះ ផ.ស.ស បន្ថែមទៀតផងដែរ ខណៈដែលហានិភ័យនៃការកើតមានឱនភាព សេដ្ឋកិច្ចក្នុងកម្រិតធ្ងន់ធ្ងរជាសកល ក៏ត្រូវបានប៉ាន់ស្មានថាបានថយចុះក្នុងរយៈពេលបីខែកន្លងមក ។

World: real GDP growth



Source: Oxford Economics/Haver Analytics

រីឯក្នុងក្របខណ្ឌតំបន់វិញ, សេដ្ឋកិច្ចតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ (Eurozone) ត្រូវបានព្យាករថានឹង កើនឡើងបន្តិចពី ៣,២០% ទៅដល់ ៣,៣០% សម្រាប់ឆ្នាំ២០២២, ប៉ុន្តែ សម្រាប់ឆ្នាំ២០២៣ តំបន់នេះ នឹងមានកំណើនទន់ខ្សោយយ៉ាងខ្លាំង ដោយ ផ.ស.ស នឹងមានកំណើននៅទ្រឹងក្នុងអត្រា ០% ។ ឱនភាព សេដ្ឋកិច្ចកម្រិតស្រាលនៅតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ ត្រូវបានព្យាករថាចាប់ផ្តើមកើតមាននៅតំបន់នេះនៅ ក្នុងត្រីមាសទី៤ ឆ្នាំ២០២២, ដោយកំណើន ផ.ស.ស នៅត្រីមាសទី៤ ឆ្នាំ២០២២ នឹងមានកំណើនថយចុះ ក្នុងអត្រា -០,៥០% (អត្រាជាត្រីមាស) ។ ទោះបីយ៉ាងណា, ការថយចុះនៃកំណើន ផ.ស.ស បន្ទាប់ពី នេះ ពោលគឺ នៅដើមឆ្នាំ២០២៣ ត្រូវបានព្យាករថានឹងមានការថយចុះក្នុងកម្រិតតិចជាងការថយចុះ ដែលសង្កេតឃើញមាននៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២ ។ ជាមួយ, សេដ្ឋកិច្ចតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ ត្រូវបាន ព្យាករថានឹងមានការធ្លាក់ចុះនៃ ផ.ស.ស ពីកម្រិតខ្ពស់បំផុតមកដល់កម្រិតទាបបំផុត (Peak-to-Trough Contractions in GDP) ចំនួនប្រមាណ ១%, ដោយសេដ្ឋកិច្ចនៃប្រទេសមួយចំនួន ដូចជាប្រទេសអាល្លឺម៉ង់ នឹងមានការធ្លាក់ចុះនៃ ផ.ស.ស ពីកម្រិតខ្ពស់បំផុតមកដល់កម្រិតទាបបំផុតក្នុងកម្រិតខ្លាំងជាងនេះ ។

Eurozone forecast overview

(Annual percentage changes unless specified)						
	2020	2021	2022	2023	2024	2025
GDP	-6.3	5.3	3.3	0.0	1.8	2.1
Private consumption	-7.8	3.7	4.0	0.2	1.8	2.5
Fixed investment	-6.5	3.7	3.3	-0.3	3.4	3.1
Government consumption	1.0	4.3	1.2	1.1	0.6	0.6
Exports of goods and services	-8.7	8.2	7.6	1.0	3.2	2.7
Imports of goods and services	-9.2	10.4	7.0	1.1	3.2	2.5
Industrial production	-7.5	7.9	0.5	-0.3	3.9	3.2
Consumer prices	0.3	2.6	8.4	4.9	1.0	0.6
Unemployment rate (%)	8.0	7.7	6.7	7.1	7.0	6.9
Current a/c balance (% of GDP)	1.6	2.3	-0.6	0.8	1.4	2.2
Government balance (% of GDP)	-7.0	-5.1	-3.0	-3.9	-3.0	-2.4
ECB Refinancing rate (% EOP)	0.0	0.0	2.5	3.5	1.8	1.8
10-yr govt. bond yield, EZ avg (% EOP)	-0.2	0.3	3.4	2.6	2.4	2.3
Exchange rate (US\$ per euro, EOP)	1.23	1.13	1.07	1.06	1.07	1.10
Exchange rate (euro per £, EOP)	0.90	0.84	0.89	0.88	0.88	0.88

Source: Oxford Economics

ចំពោះបណ្តាប្រទេសដែលមានទីផ្សារកំពុងដើមឡើងឆាប់រហ័ស, ការព្យាករណ៍កំណើន ផ.ស.ស សម្រាប់ឆ្នាំ២០២២ ត្រូវបានកាត់បន្ថយពី ៣,៦០% មកត្រឹម ៣,៥០% ដោយសារសន្ទស្សន៍ PMI¹ នៅ ខែធ្នូ បានបង្ហាញថាសកម្មភាពសេដ្ឋកិច្ចមានសភាពទន់ខ្សោយនៅតាមប្រទេសជាច្រើននៅក្នុងតំបន់ ។ សម្រាប់ឆ្នាំ២០២៣, កំណើន ផ.ស.ស នៃតំបន់នេះត្រូវបានព្យាករណ៍ថានឹងបន្តមានកំណើនថយចុះបន្ថែម ទៀត ដោយសម្រេចបានកំណើនក្នុងអត្រា ២,៩០% ប៉ុណ្ណោះ ដោយហេតុថាសកម្មភាពសេដ្ឋកិច្ចនឹង បន្តមានសភាពទន់ខ្សោយនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ ខណៈដែលសេដ្ឋកិច្ចនៃប្រទេសមួយចំនួន នៅក្នុងតំបន់រងផលប៉ះពាល់ពីការកើតមានឱនភាពសេដ្ឋកិច្ច ។ ទោះបីជាយ៉ាងណា, តម្រូវការលើទំនិញ និងសេវាកម្មនៅតំបន់នេះ គួរតែមានការដើមឡើងវិញនៅក្រោយពាក់កណ្តាលឆ្នាំ២០២៣ ដែលនៅពេល នោះ ការថមថយនៃអតិផរណានឹងបង្កើនទំនុកចិត្ត ក៏ដូចជាចំណូលពិតរបស់អ្នកប្រើប្រាស់ និងធុរកិច្ច ។

GDP forecasts for key emerging markets


(Annual percentage changes unless otherwise specified)					
	2020	2021	2022	2023	2024
China	2.2	8.1	2.7	4.2	4.7
India	-6.6	8.3	6.8	4.4	7.2
Indonesia	-2.1	3.7	5.2	3.6	5.7
Brazil	-4.2	4.9	3.0	0.0	2.9
Mexico	-8.2	5.0	3.1	0.6	1.8
Russia	-2.7	4.7	-2.9	-2.0	3.2
South Africa	-6.3	4.9	2.3	1.0	1.4
Turkey	1.9	11.4	5.0	0.9	2.0
Emerging Markets	-1.6	7.0	3.5	2.9	4.3

Source: Oxford Economics

¹ សន្ទស្សន៍ PMI (Purchasing Managers' Index) គឺជាការវាស់វែងនៃទិសដៅរបស់និស្ថាករសេដ្ឋកិច្ច (Economic Trends) ក្នុងវិស័យផលិតកម្ម និងសេវាកម្ម ។ សន្ទស្សន៍នេះត្រូវបានគណនាជារៀងរាល់ខែ ហើយមានពិន្ទុពី ០ រហូតដល់ ១០០ ។ បើ ពិន្ទុ PMI ខ្ពស់ជាង ៥០, នោះមានន័យថាវិស័យនេះកំពុងរីកដុះដាល (Expansion) ហើយពិន្ទុទាបជាង ៥០ មានន័យថា មានឱនភាព, ខណៈដែលពិន្ទុ PMI ស្មើនឹង ៥០ មានន័យថាមិនមានការប្រែប្រួល ។

នៅសហរដ្ឋអាមេរិក, សេដ្ឋកិច្ចសហរដ្ឋអាមេរិក មានសមិទ្ធកម្មល្អប្រសើរជាងការរំពឹងទុកនៅចុងឆ្នាំ២០២២, ប៉ុន្តែ សេដ្ឋកិច្ចប្រទេសនេះនៅប្រឈមនឹងបញ្ហាប្រឈមនៅពេលខាងមុខ ហើយសេដ្ឋកិច្ចប្រទេសនេះនឹងនៅតែធ្លាក់ក្នុងឱនភាពសេដ្ឋកិច្ច ។ ឱនភាពសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកនេះ នឹងចាប់ផ្តើមកើតមាននៅក្នុងត្រីមាសទី២ ឆ្នាំ២០២៣ ដែលបង្កឡើងដោយវដ្តនៃការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុដ៏ខ្លាំងក្លារបស់ធនាគារកណ្តាលនៃសហរដ្ឋអាមេរិក និងផលប៉ះទង្គិចដែលបង្កឡើងដោយលក្ខខណ្ឌទីផ្សារហិរញ្ញវត្ថុដែលមានលក្ខណៈរឹតបន្តឹងជាងមុន ។ អត្រាការប្រាក់ខ្ពស់ជាងមុន ក៏នឹងធ្វើឱ្យប្រាក់ចំណេញរបស់សាជីវកម្ម, ការជួលបុគ្គលិក, និងការវិនិយោគរបស់ធុរកិច្ចនានាមានការធ្លាក់ចុះផងដែរ, ហើយអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកក៏នឹងជួបប្រទះនឹងការកើនឡើងនៃភាពគ្មានការងារធ្វើ និងការធ្លាក់ចុះនៃប្រាក់សន្សំលើស ។ ទោះបីយ៉ាងណា, ឱនភាពសេដ្ឋកិច្ចនេះ ត្រូវបានរំពឹងថានឹងមានកម្រិតស្រាលដោយហេតុថាគេពុំសង្កេតឃើញមានអតុល្យការខ្លាំងគួរឱ្យកត់សម្គាល់ នៅក្នុងតារាងតុល្យការរបស់សហរដ្ឋអាមេរិក ។ ដោយផ្អែកតាមការវាយតម្លៃខាងលើនេះ, សេដ្ឋកិច្ចសហរដ្ឋអាមេរិក ត្រូវបានព្យាករថានឹងមានកំណើនកើនឡើងពី ២% ដល់ ២,១០% សម្រាប់ឆ្នាំ២០២២, ប៉ុន្តែ សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចប្រទេសនេះនឹងនៅតែទទួលបានកំណើនចំនួន ០,១០% ។

US: GDP Forecast



Source: Oxford Economics/Haver Analytics

US forecast overview

(Annual percentage changes unless specified)						
	2020	2021	2022	2023	2024	2025
GDP	-2.8	5.9	2.1	0.1	0.8	2.2
Private consumption	-3.0	8.3	2.9	0.8	0.9	2.3
Fixed investment	-1.2	5.7	-0.3	-0.8	2.5	3.5
Government consumption	2.2	1.3	-0.3	1.0	0.7	0.6
Exports of goods and services	-13.2	6.1	6.7	-3.5	5.7	5.4
Imports of goods and services	-9.0	14.1	7.9	-3.1	6.2	4.6
Industrial production	-7.0	5.0	4.0	-1.6	0.3	2.6
Consumer prices	1.2	4.7	8.0	4.4	2.5	2.0
Unemployment rate (%)	8.1	5.4	3.6	4.2	4.6	4.0
Current a/c balance (% of GDP)	-2.9	-3.6	-3.7	-3.5	-3.7	-3.7
Government balance (% of GDP)	-14.9	-11.9	-5.4	-3.7	-5.2	-5.3
Gen. bank policy rate (% EOP)	0.13	0.13	4.38	4.63	2.38	2.00
10yr govt. bond yield (% EOP)	0.93	1.52	3.88	3.05	2.75	2.75
Exchange rate (Yen per US\$, EOP)	103.54	115.00	132.65	130.72	123.33	116.85
Exchange rate (US\$ per euro, EOP)	1.23	1.13	1.07	1.06	1.07	1.10

Source: Oxford Economics

ចំពោះសេដ្ឋកិច្ចប្រទេសចិន, សេដ្ឋកិច្ចប្រទេសចិន នៅតែត្រូវបានព្យាករណ៍ថានឹងសម្រេចបានកំណើនក្នុងអត្រា ៤,២០% សម្រាប់ឆ្នាំ២០២៣ ពោលគឺ ក្នុងកំណើនទាបជាងអត្រាព្យាករណ៍ជាធម្មតា ។ ទោះបីជាបែបនេះក្តី, ការបិទបញ្ចប់ការអនុវត្តគោលនយោបាយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សំដៅដល់គ្មានការឆ្លងរាលដាលក្នុងសហគមន៍សោះ (Zero-COVID Policy) ពីសំណាក់រដ្ឋាភិបាលចិន បាននាំឱ្យការរំពឹងទុកពីកន្លងអភិវឌ្ឍន៍នៃសេដ្ឋកិច្ចប្រទេសនេះត្រូវបានកែសម្រួល ។ ជាក់ស្តែង, បើធៀបនឹងខែវិច្ឆិកាកន្លងទៅ ការព្យាករណ៍កំណើន ផ.ស.ស នៅត្រីមាសទី៤ ឆ្នាំ២០២២ សម្រាប់ប្រទេសចិន នាពេលបច្ចុប្បន្ន ត្រូវបានកាត់បន្ថយ ដើម្បីឆ្លើយតបទៅនឹងទិន្នន័យនៃសកម្មភាពសេដ្ឋកិច្ចដ៏ទន់ខ្សោយនាពេលថ្មីៗ, ហើយកំណើន ផ.ស.ស ដែលបានព្យាករណ៍សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៣ ក៏ត្រូវបានកាត់បន្ថយក្នុងពេលទន្ទឹមគ្នានេះផងដែរ ដោយសារតែប្រទេសចិនទំនងជានឹងរងការរំខានដែលបណ្តាលមកពីការឆ្លងរាលដាលបន្ថែមទៀតនៃជំងឺកូវីដ-១៩ ។ ដោយហេតុដូច្នេះ, កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ ត្រូវបានរំពឹងថានឹងមានកំណើនចំនួន ២,៧០% ប៉ុណ្ណោះ នៅឆ្នាំ២០២២ បើធៀបនឹងអត្រាកំណើន ៣,១០% ដែលបានព្យាករណ៍កន្លងទៅ ។ គួរបញ្ជាក់បន្ថែមថា ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន ត្រូវបានព្យាករណ៍ថានឹងចាប់ផ្តើមកើតមាននៅក្នុងត្រីមាសទី២ ឆ្នាំ២០២៣ ដោយសារទស្សនៈ (Sentiment) របស់អ្នកប្រើប្រាស់ ក៏ដូចជាធុរកិច្ចនានា មានភាពល្អប្រសើរឡើងវិញបន្តិចម្តងៗ ។ ទោះបីយ៉ាងនេះក្តី, វិបត្តិសុខភាព ដែលបង្កឡើងដោយការប្រញាប់ប្រញាល់បិទបញ្ចប់ការរឹតត្បិតទាក់ទងនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ នឹងបង្កជាការរំខានដល់សកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសចិននៅក្នុងរយៈពេលខ្លី ។

China forecast overview

(Annual percentage changes unless specified)						
	2020	2021	2022	2023	2024	2025
GDP	2.2	8.1	2.7	4.2	4.7	5.3
Domestic demand	1.6	6.5	1.9	5.2	4.8	5.5
Private consumption	-2.4	12.3	1.1	6.6	6.5	6.2
Fixed investment	3.1	2.3	1.9	4.0	5.0	5.5
Government consumption	4.6	3.5	6.8	5.3	0.1	3.5
Exports of goods and services	1.7	18.2	1.2	-6.0	5.5	6.7
Imports of goods and services	-2.2	6.6	-4.4	3.0	11.1	7.2
Industrial production	2.3	10.3	3.6	4.3	5.2	5.0
Unemployment rate (%)	3.4	3.3	3.6	3.5	3.4	3.2
Government balance (% of GDP)	-7.6	-5.2	-8.6	-8.0	-7.1	-6.1
Gross govt. debt (% of GDP)	43.8	46.3	50.0	56.2	60.5	62.9
Current a/c balance (% of GDP)	1.7	1.8	2.2	0.5	0.2	0.6
Consumer prices	2.5	0.9	1.9	2.4	2.4	2.3
Cen. bank policy rate (% EOP)	2.95	2.95	2.75	2.75	3.05	3.30
Exchange rate (Yuan per \$, EOP)	6.5	6.4	7.1	7.0	6.5	6.3

Source: Oxford Economics/CEIC

សម្រាប់ឆ្នាំ២០២២, ដោយផ្អែកលើការព្យាករណ៍នៅក្នុងខែធ្នូនេះ, សហរដ្ឋអាមេរិកនឹងទទួលបានកំណើនចំនួន ២,១០% (ការព្យាករណ៍នៅខែវិច្ឆិកា ២%), ចិន ២,៧០% (ការព្យាករណ៍នៅខែវិច្ឆិកា ៣,១០%), តំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ ៣,៣០% (ការព្យាករណ៍នៅខែវិច្ឆិកា ៣,២០%), ជប៉ុន ១,៥០% (ការព្យាករណ៍នៅខែវិច្ឆិកា ១,៥០%), ចក្រភពអង់គ្លេស ៤,១០% (ការព្យាករណ៍នៅខែវិច្ឆិកា ៤,៤០%), ឥណ្ឌា ៦,៨០% (ការព្យាករណ៍នៅខែវិច្ឆិកា ៦,៨០%), ប្រទេស Brazil ៣% (ការព្យាករណ៍នៅខែវិច្ឆិកា ៣%), ប្រទេស Mexico ៣,១០% (ការព្យាករណ៍នៅខែវិច្ឆិកា ៣,១០%), ប្រទេស Turkey ៥% (ការព្យាករណ៍នៅខែវិច្ឆិកា ៥%), ប្រទេសសមាជិកអាស៊ាន ៥,៥០%, ប្រទេសរុស្ស៊ី -២,៩០% (ការព្យាករណ៍នៅខែវិច្ឆិកា -៣,៣០%), និងប្រទេស Nigeria ២,៧០% ។


ដោយឡែក, សម្រាប់ឆ្នាំ២០២៣ សហរដ្ឋអាមេរិកត្រូវបានព្យាករណ៍ថានឹងទទួលបានកំណើនចំនួន ០,១០% (ការព្យាករណ៍នៅខែវិច្ឆិកា ០,១០%), ចិន ៤,២០% (ការព្យាករណ៍នៅខែវិច្ឆិកា ៤,២០%), តំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ ០% (ការព្យាករណ៍នៅខែវិច្ឆិកា -០,១០%), ជប៉ុន ០,៧០% (ការព្យាករណ៍នៅខែវិច្ឆិកា ០,៩០%), ចក្រភពអង់គ្លេស -០,៩០% (ការព្យាករណ៍នៅខែវិច្ឆិកា -០,៩០%), ឥណ្ឌា ៤,៤០% (ការព្យាករណ៍នៅខែវិច្ឆិកា ៤,៤០%), ប្រទេស Brazil ០% (ការព្យាករណ៍នៅខែវិច្ឆិកា ០%), ប្រទេស Mexico ០,៦០% (ការព្យាករណ៍នៅខែវិច្ឆិកា ០,៦០%), ប្រទេស Turkey ០,៩០% (ការព្យាករណ៍នៅខែវិច្ឆិកា ០,៩០%), ប្រទេសសមាជិកអាស៊ាន ៣,២០%, ប្រទេសរុស្ស៊ី -២% (ការព្យាករណ៍នៅខែវិច្ឆិកា -២%), និង ប្រទេស Nigeria ២,៤០% ។

Summary of key global economies' GDP forecasts (% year)

	2021	2022	2023	2024
US	5.9	2.1	0.1	0.8
Eurozone	5.3	3.3	0.0	1.8
Japan	1.7	1.5	0.7	1.5
UK	7.6	4.1	-0.9	1.5
China	8.1	2.7	4.2	4.7
India	8.3	6.8	4.4	7.2
Brazil	5.3	3.0	0.0	2.9
Russia	4.7	-2.9	-2.0	3.2


Source: Oxford Economics

ចំពោះទិដ្ឋភាពអតិផរណាវិញ, អតិផរណា ត្រូវបានរំពឹងថានឹងមានការធ្លាក់ចុះមកវិញយ៉ាងខ្លាំង នៅតាមប្រទេសភាគច្រើននៅឆ្នាំ២០២៣ នេះ ដោយហេតុថាថ្លៃទំនិញប្រើប្រាស់ដែលមានកម្រិតទាប ជាងមុន, កំណើនសេដ្ឋកិច្ចក្នុងសម្ភារៈទំនិញជាងមុន, និងការថយចុះនៃភាពរអាក់រអួលក្នុងខ្សែច្រវាក់ ផ្គត់ផ្គង់ ត្រូវបានផ្ទេរចូលទៅក្នុងថ្លៃទំនិញ ។ ទោះបីជាយ៉ាងនេះក្តី, សម្ភារៈធ្លាក់ចុះនៃអតិផរណា នឹងមាន លក្ខណៈខុសគ្នាពីប្រទេសមួយទៅប្រទេសមួយ ដោយអាស្រ័យទៅលើថាតើកត្តាណាមួយ, ពេលគឺ ថាតើ កត្តាតម្រូវការ ឬកត្តាផ្គត់ផ្គង់, ដែលបានឆ្លងទីខ្លាំងជាងគេក្នុងការជំរុញឱ្យមានកំណើនអតិផរណានៅ ប្រទេសនោះ នៅក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ ។



Source: Oxford Economics/Haver Analytics

Eurozone: Headline inflation breakdown



Source: Oxford Economics/Haver Analytics



ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
AGRICULTURAL AND RURAL DEVELOPMENT BANK

ដើម្បីកសិករនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម